

ការគ្រប់គ្រងរុយចោះផ្លែឈើដូងស្ពៃស្ពៃ ព័ត៌មានជាការស្រាវជ្រាវ

រុយចោះផ្លែឈើដូងស្ពៃស្ពៃត្រូវបានគេរកឃើញនៅក្នុងរដូវវិច្ឆិកា ហើយវាប្រហែលជាប្រេង និងបន្លែជាច្រើន។ សន្លឹកព័ត៌មាននេះនឹងជួយអ្នករកមើលរុយចោះផ្លែឈើដូងស្ពៃនៅក្នុងសួនច្បាររបស់អ្នក ហើយការពារផ្លែឈើ និងបន្លែដែលអ្នកដាំដុះពីការខូចខាត។

តើរុយចោះផ្លែឈើដូងស្ពៃមានរូបរាងដូចម្តេច?

រុយចោះផ្លែឈើដូងស្ពៃ ឆ្លងកាត់ជីវិតបួនដំណាក់កាល។ រុយអាចផ្លាស់ប្តូរពីពង ទៅរុយពេញវ័យក្នុងរយៈពេល៣០ថ្ងៃនៅក្នុងលក្ខខណ្ឌអាកាសធាតុត្រឹមត្រូវ (ឧទាហរណ៍ ២៦អង្សារស)។



១. ពងរុយ: រុយចោះផ្លែឈើដូងស្ពៃ បញ្ចេញពងពណ៌សដែលមានរូបរាងដូចផ្លែចេក នៅខាងក្នុងផ្លែឈើ និងបន្លែ។ រុយញីមួយ អាចបញ្ចេញពងបាន១០០ក្នុងមួយថ្ងៃ។ ពងមានប្រវែង១មីល្លីម៉ែត្រ ហើយពិបាកមើលឃើញណាស់។



២. ដង្កូវរុយ: ដង្កូវរុយតូចពណ៌ក្រៃមញាប់ចេញពីពងនីមួយៗ។ ដង្កូវរុយស៊ីផ្លែឈើ ដោយធ្វើឱ្យវាស្ងួតនៅខាងក្នុង។ ដង្កូវរុយធំលូតលាស់រហូតដល់ប្រវែង៩មីល្លីម៉ែត្រ។ នៅពេលវាធំលូតលាស់ពេញលេញហើយនោះ ដង្កូវរុយក៏វាចេញពីផ្លែឈើ ហើយគ្រុលចូលទៅក្នុងដី។



៣. ដុកជឿ: ពេលបាននៅក្នុងដី ដង្កូវរុយក៏ផ្លាស់ប្តូរទៅជាដុកជឿមានរូបរាងពងក្រពើ មានពណ៌ត្នោត និងសំបកខ្លួនរឹងនៅខាងក្នុងសំបកដុកជឿ រុយចោះផ្លែឈើដូងស្ពៃពេញវ័យក៏ចាប់ផ្តើមធំលូតលាស់។



៤. រុយចោះផ្លែឈើពេញវ័យ: រុយចោះផ្លែឈើដូងស្ពៃមានប្រវែងប្រហែល៧មីល្លីម៉ែត្រ ហើយមានពណ៌ត្នោតក្រហម ជាមួយស្នាមពណ៌លឿងមានយ៉ាងច្បាស់នៅលើដងខ្លួន។

រុយចោះផ្លែឈើដូងស្ពៃត្រូវបានគេរកឃើញនៅក្នុងសួនច្បារនៅអំឡុងនិទាឃរដូវ (រដូវផ្ការីក) រដូវក្តៅ និងរដូវស្លឹកឈើជ្រុះ។

បន្លែផ្លែឈើដែលគេនិយមដាំដុះតាមផ្ទះដែលជាទីជម្រករុយចោះផ្លែឈើរដ្ឋឃ្វីនស្តែន

រុយចោះផ្លែឈើរដ្ឋឃ្វីនស្តែនបញ្ចេញពងនៅខាងក្នុងផ្លែឈើ និងបន្លែផ្សេងៗគ្នា - ទាំងនេះត្រូវបានគេហៅថា បន្លែផ្លែឈើដែលផ្តល់ទីជម្រក។ ឧទាហរណ៍ បន្លែផ្លែឈើដែលដាំដុះជាទូទៅ គឺបង្ហាញនៅខាងក្រោមនេះ។



បញ្ជីពេញលេញនៃបន្លែផ្លែឈើដែលផ្តល់ទីជម្រក មាននៅតាមរូបសែច www.agriculture.vic.gov.au/qff

ការគ្រប់គ្រងរុយចោះផ្លែឈើរដ្ឋឃ្វីនស្តែននៅក្នុងសួនច្បារ

១. ជាដំបូង ចូរពិនិត្យរកមើលរុយចោះផ្លែឈើរដ្ឋឃ្វីនស្តែន

អន្ទាក់៖ ពិនិត្យមើលថាតើមានរុយចោះផ្លែឈើរដ្ឋឃ្វីនស្តែននៅក្នុងសួនច្បាររបស់អ្នកឬអត់ ដោយព្យួរអន្ទាក់រុយចោះផ្លែឈើរដ្ឋឃ្វីនស្តែន។ ព្យួរអន្ទាក់ដែលមានកំពស់ប្រហែល១.៥ម៉ែត្រនៅក្នុងដើមឈើមានម្លប់បែតងដែលនៅក្បែរនោះ។ ចាប់ផ្តើមធ្វើការនេះនៅដើមនិទាយរដូវ (រដូវផ្ការីក) ហើយបន្តរហូតដល់រដូវរងារ។

មានអន្ទាក់ផ្សេងៗគ្នាដែលអាចរកបានដើម្បីទាក់ទាញ និងចាប់រុយចោះផ្លែឈើរដ្ឋឃ្វីនស្តែន។ អន្ទាក់ទាំងនេះក៏អាចទាក់ទាញ និងចាប់សត្វល្អិតចង្រៃដទៃទៀតដែរដែលល្អសម្រាប់សួនច្បាររបស់អ្នក ដូច្នេះសូមពិនិត្យមើលថាតើអ្នកចាប់បានរុយចោះផ្លែឈើរដ្ឋឃ្វីនស្តែនឬក៏អត់ មុនពេលប្រើថ្នាំសម្លាប់សត្វល្អិតណាមួយនៅលើដើមឈើ ឬកូនរុក្ខជាតិរបស់អ្នក។

២. វិធីសាស្ត្រត្រួតពិនិត្យ

ប្រសិនបើអ្នករកឃើញរុយចោះផ្លែឈើរដ្ឋឃ្វីនស្តែននៅក្នុងសួនច្បាររបស់អ្នក អ្នកនឹងទទួលបានការគ្រប់គ្រងល្អបំផុតដោយប្រើវិធីសាស្ត្រគ្រប់គ្រងរួមបញ្ចូលគ្នា។ ចាប់ផ្តើមវិធីសាស្ត្រត្រួតពិនិត្យយ៉ាងហោចណាស់៦-៨សប្តាហ៍ មុនពេលផ្លែឈើទុំសម្រាប់បេះ ពីព្រោះរុយចោះផ្លែឈើរដ្ឋឃ្វីនស្តែនអាចដាក់ពងនៅខាងក្នុងផ្លែឈើដែលនៅរឹង ហើយខ្លី។

ការយាត់យ៉ាងមិនឱ្យចូលគឺល្អបំផុត៖ ប្រើសំណាញ់ការពារសត្វល្អិតចង្រៃ ថង់ ឬថង់ស្រោប ដើម្បីគ្របផ្លែឈើបន្ទាប់ពីបានដាក់លំអងផ្ការួច ដើម្បីបញ្ឈប់រុយចោះផ្លែឈើរដ្ឋឃ្វីនស្តែនកុំឱ្យដាក់ពងនៅខាងក្នុងផ្លែឈើ និងបន្លែ។ ការពារកុំឱ្យសំណាញ់ប៉ះផ្លែឈើ។



សំណាញ់ការពារសត្វ

នុយ អន្ទាក់ និងថ្នាំសម្លាប់សត្វល្អិត៖ អន្ទាក់ និងនុយរុយចោះផ្លែឈើរដ្ឋឃ្វីនស្តែន ទាក់ទាញ និងចាប់រុយចោះផ្លែឈើនៅក្នុងសួនច្បាររបស់អ្នក មុនពេលវាវាយប្រហារផ្លែឈើ។ រកមើលអន្ទាក់ដែលនឹងសម្លាប់ទាំងរុយចោះផ្លែឈើ និងរុយឈ្មោល។ អន្ទាក់តែមួយគត់មិនទំនងជាគ្រប់គ្រងរុយចោះផ្លែឈើបានទេ។

ថ្នាំសម្លាប់សត្វល្អិតក៏អាចរកបានដែរ ដែលសម្រាប់រុយចោះផ្លែឈើរដ្ឋឃ្វីនស្តែន។ ថ្នាំសម្លាប់សត្វល្អិតអាចបង្កគ្រោះថ្នាក់ ប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ - សូមអាន និងអនុវត្តតាមការណែនាំនៅលើស្លាកផលិតផល។

ផលិតផលទាំងអស់នេះអាចទិញបានពីកន្លែងបណ្តុះកូនរុក្ខជាតិ ហាងលក់ផលិតផលសួនច្បារតាមផ្ទះ និងអ្នកលក់រាយតាមអនឡាញ។

៣. ពិនិត្យផ្លែឈើ និងបន្លែរបស់អ្នក

រកមើលស្លាកស្នាមទិច ឬខាំនៅលើសំបក / សំបករឹងខាងក្រៅ និងរកមើលដង្កូវរុយនៅខាងក្នុងផ្លែឈើ និងបន្លែ។



៤. ការថែរក្សាសួនច្បារចាំបាច់ (អនាម័យល្អ)

បេះ និងប្រើផ្លែឈើពេលណាវាទុំ។ យកចេញផ្លែឈើ និងបន្លែទាំងអស់ដែលស្អុយរលួយ ជ្រុះធ្លាក់លើដី និងផ្លែឈើដែលអ្នកមិនចង់បរិភោគផងដែរ។ ការនេះនឹងបញ្ឈប់រុយចោះផ្លែឈើដូចជានិស្សន ពីការបង្កបង្កើតកូននៅក្នុងសួនច្បាររបស់អ្នក។

កាត់ចេញមែកឈើហូបផ្លែតូចតាចដើម្បីឱ្យអ្នកអាចឈោងបេះផ្លែបាន ដាក់សំណាញ់សត្វល្អិត ឬបាញ់ថ្នាំសម្លាប់សត្វល្អិត។

មុនពេលបោះចោលផ្លែឈើ អ្នកចាំបាច់ត្រូវសម្លាប់ដង្កូវរុយណាមួយដែលអាចមាននៅខាងក្នុងដោយបង្កក ដាក់ក្នុងចង្រានម៉ាយក្រវ៉េវ ដាំទឹកឱ្យពុះ ដាក់ក្រោមកម្ដៅថ្ងៃ (ដាក់ផ្លែឈើក្នុងថង់ប្លាស្ទិចបិទជិត ហើយទុកវាចោលក្រោមកម្ដៅថ្ងៃឱ្យបានយ៉ាងហោចណាស់១៤ថ្ងៃ)។ បន្ទាប់ពីអ្នកបានធ្វើរួចរាល់ហើយ អ្នកអាចដាក់ផ្លែឈើដែលវេចខ្ចប់ ចូលក្នុងធុងសំរាមរបស់អ្នក។

កុំធ្វើជីកំប៉ុសផ្លែឈើ និងបន្លែដែលខូចខាត ឬមានច្រើនពាសពេញទៅដោយរុយចោះផ្លែឈើដូចជានិស្សន។

ប្រសិនបើអ្នកមិនអាចថែរក្សាដើមឈើហូបផ្លែ និងបន្លែបានទេ ចូរដាំជំនួសជាមួយកូនរុក្ខជាតិលម្អដែលមិនផ្តល់ទីជម្រក (ឧទាហរណ៍ ដើម wattle ឬ grevilleas ក្នុងស្រុក) ។

កុំចម្លងរាលដាលរុយចោះផ្លែឈើដូចជានិស្សន

វិធីល្អបំផុតដើម្បីបញ្ឈប់រុយចោះផ្លែឈើដូចជានិស្សនពីការឆ្លងរាលដាលទៅកាន់កន្លែងថ្មី គឺមិនត្រូវធ្វើដំណើរជាមួយផ្លែឈើ ឬបន្លែដែលផ្តល់ទីជម្រក ជាពិសេសចំពោះផ្លែឈើ ឬបន្លែដែលដាំដុះនៅតាមផ្ទះ។

ការដាក់ពិន័យអាចអនុវត្តប្រសិនបើអ្នកត្រូវបានគេរកឃើញថាកំពុងធ្វើដំណើរជាមួយផលដំណាំដែលផ្តល់ទីជម្រក ហើយនាំចូលមកក្នុងតំបន់ជាក់លាក់ - សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់វិបសៃត៍ www.interstatequarantine.org.au។

ព័ត៌មានបន្ថែមអាចរកបាននៅតាមវិបសៃត៍ www.agriculture.vic.gov.au/qff ឬដោយទូរស័ព្ទមក មជ្ឈមណ្ឌលសេវាកម្មអតិថិជន លេខ 136 186។

អនុញ្ញាត និងបោះពុម្ពផ្សាយដោយក្រសួងការងារ ប្រចាំតំបន់ និងភូមិភាគ 1 Spring Street, Melbourne ខែមីនា ឆ្នាំ២០២០
© រដ្ឋវិចិត្រ ក្រសួងការងារ ប្រចាំតំបន់ និងភូមិភាគ ឆ្នាំ២០២០